



Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយប្រសិទ្ធភាព ប្រជាធិបតេយ្យ។

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្រេងម្ចាស់ឆ្នោត ឃុំស្រែល្វាយ ស្រុកវ៉ារិន ខេត្តសៀមរាប

ដោយមានការគាំទ្រពីគណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមអាដហុក អង្គការការពារព្រៃឈើ និងអភិរក្សសត្វព្រៃជលផលកម្ពុជា និងសហគមន៍ជនជាតិភាគតិចគួយ បានរៀបចំសិក្ខាសាលាសម្រេងម្ចាស់ឆ្នោតមួយស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅ ឃុំស្រែល្វាយ ស្រុកវ៉ារិន ខេត្តសៀមរាប កាលពីថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥០ នាក់ (៣៥% ជាស្ត្រី ២៨% ជាជនជាតិភាគតិចគួយ) មកពីគ្រប់ភូមិក្នុងឃុំដែលរួមមានតំណាងសហគមន៍ បណ្តាញអង្គការសង្គមស៊ីវិល តំណាងគណបក្សនយោបាយប្រចាំឃុំ និងជាសមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង ៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្ន យកចិត្តទុកដាក់ដោះស្រាយ និង/ឬគណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការអាទិភាព ទាំង ៥ ក្នុង ឃុំស្រែល្វាយ ស្រុកវ៉ារិន ខេត្តសៀមរាប	
១- ការសាងសង់ទំនប់បង្ហូរទឹក	<ul style="list-style-type: none"> សុំធ្វើទំនប់បង្ហូរទឹកបែកតាប នៅក្នុងភូមិវត្ត និងព្រៃខ្នុរ មានបណ្តោយ ៦០ម៉ែត្រ ទទឹង ២០ម៉ែត្រ កំពស់ ៤ ម៉ែត្រ ចាប់ផ្តើមអនុវត្តពីឆ្នាំ២០១១ បញ្ចប់នៅឆ្នាំ ២០១២។
២- ការសាងសង់ផ្លូវ	<ul style="list-style-type: none"> សុំសាងសង់ផ្លូវពីភូមិព្រៃខ្នុរ ទៅភូមិលំរុនថ្មី ចម្ងាយ ១៣ គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ កំពស់ ១ម៉ែត្រ សូមចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១១ និងបញ្ចប់នៅឆ្នាំ ២០១២។

- សុំសាងសង់ផ្លូវពីភូមិត្រពាំងក្រសាំង ទៅភូមិសែនជ័យ ចម្ងាយ ១០គីឡូម៉ែត្រ ទទឹង ៨ ម៉ែត្រ កំពស់ ១ម៉ែត្រ សូមចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១១ និងបញ្ចប់នៅឆ្នាំ ២០១២។
- សុំសាងសង់ផ្លូវពី ភូមិត្រពាំងខ្មែរ ទៅភូមិស្រែសមុទ្រ ចម្ងាយ ១៧គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ កំពស់ ១ម៉ែត្រ សូមចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១១ និងបញ្ចប់នៅឆ្នាំ ២០១២។
- សុំសាងសង់ផ្លូវពី ភូមិស្រែសមុទ្រ ទៅភូមិគោកវត្ត ចម្ងាយ ១៦គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ កំពស់ ១,៥០ម៉ែត្រ និងមានស្ថានភាពប្រកបដោយ ៤កន្លែង មួយកន្លែង បណ្តោយ ៣០ ម៉ែត្រ ទទឹង ៦ម៉ែត្រ សូមចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១១ និងបញ្ចប់នៅឆ្នាំ ២០១២។
- សុំសាងសង់ផ្លូវក្នុង ភូមិត្រពាំងខ្មែរ ចម្ងាយ ៤គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ កំពស់ ១ម៉ែត្រ លូ ៣ កន្លែង ពីដើមភូមិដល់ចុងភូមិ សូមចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១១ និងបញ្ចប់នៅឆ្នាំ ២០១២។
- សុំសាងសង់ផ្លូវពីភូមិវត្ត ទៅភូមិស្រែល្ងាយ ចម្ងាយ ទទឹង ៦ម៉ែត្រ ១,៥០គីឡូម៉ែត្រ កំពស់ ១ម៉ែត្រ សូមចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១១ និងបញ្ចប់នៅឆ្នាំ ២០១២។
- សុំសាងសង់ផ្លូវក្នុងភូមិស្រែពោធិ ចម្ងាយ ៣គីឡូម៉ែត្រ កំពស់ ១ម៉ែត្រ ទទឹង ៦ម៉ែត្រ ចំនួន ២ខ្សែ ពីដើមភូមិដល់ចុងភូមិ ចាប់ផ្តើមពី ឆ្នាំ២០១១ បញ្ចប់នៅឆ្នាំ ២០១២។
- សុំសាងសង់ផ្លូវក្នុងភូមិស្រែល្ងាយ ចម្ងាយ ១,២០០ម៉ែត្រ កំពស់ ១ម៉ែត្រ ទទឹង ៦ម៉ែត្រ លូ ២ កន្លែង ពីដើមភូមិដល់ចុងភូមិ សូមចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១១ និងបញ្ចប់នៅឆ្នាំ ២០១២។

៣-ការសាងសង់អណ្តូងទឹកស្អាត

- សុំដឹកអណ្តូងទឹកស្អាត ក្នុងភូមិចំនួន ១២ នៅទូទាំងឃុំ ចំនួន ៧៥អណ្តូង អណ្តូងនីមួយៗ មានជំរៅ ៨ ម៉ែត្រ ដាក់លូ ៨កង់ សូមចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១១ និងបញ្ចប់នៅឆ្នាំ ២០១២។

៤-ការសាងសង់បង្គន់អនាម័យ

- សុំជួយសាងសង់បង្គន់ ចំនួន ៧០០ ទូទាំងឃុំធ្វើអំពីថ្ម ទទឹង ២ម៉ែត្រ បណ្តោយ ៣ម៉ែត្រ លូ ៣កង់ ចាប់ពីចុងឆ្នាំ ២០១១ បញ្ចប់នៅឆ្នាំ ២០១២។

៥- ការស្នើសុំរថយន្តសង្គ្រោះបន្ទាន់

- សុំផ្តល់រថយន្តសង្គ្រោះបន្ទាន់ សម្រាប់តែដឹកអ្នកជម្ងឺមកមណ្ឌលសុខភាពឃុំស្រែល្ងាយ មួយគ្រឿង ម៉ាកតូយូតា សូមឱ្យបាននៅឆ្នាំ២០១២។

មុនពេលបញ្ចប់សិក្ខាសាលា មានកម្មវិធីប្រគល់របាយការណ៍ ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំ គណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក **ឆែម សារ៉េន** តំណាងគណបក្សប្រជាជន និងជាប្រធានក្រុមប្រឹក្សាឃុំ បានមានប្រសាសន៍ថា «ខ្ញុំសូមស្វាគមន៍បញ្ហា និងតម្រូវការដែលប្រជាពលរដ្ឋសុំ។ តម្រូវការអាទិភាពដែលបងប្អូនបានលើក នឹងដាក់ បញ្ចូលក្នុងផែនការឃុំ។ ខ្ញុំនឹងធ្វើរបាយការណ៍តម្រូវការនីមួយៗ ដែលអង្គសិក្ខាសាលារកឃើញដាក់ជូនថ្នាក់ ស្រុក»។

លោក **ម៉ៅ សារ៉េង** តំណាងគណបក្សសមរង្ស៊ី និងជាជំទប់ទី២ បានមានប្រសាសន៍ថា «ខ្ញុំសូម អរគុណដល់អង្គការខុមហ្វ្រែល អង្គការដៃគូ និងសហគមន៍ដែលបានផ្តល់ឱកាសអោយគណបក្សនយោបាយ សំដែងមតិអោយប្រជាពលរដ្ឋបានយល់ជ្រាបពីកិច្ចការងាររបស់គណបក្សនយោបាយនីមួយៗ និងក្រុម ប្រឹក្សាឃុំ ហើយខ្ញុំនឹងយកតម្រូវការដែលអង្គសិក្ខាសាលារកឃើញដាក់ក្នុងកម្មវិធីនយោបាយបោះឆ្នោតក្រុម ប្រឹក្សាឃុំខាងមុខ ឆ្នាំ២០១២។

សិក្ខាសាលានេះ មានគោលបំណង ឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

- ១. ការយល់ដឹងអំពីសិទ្ធិ តួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោត ក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ដដែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ របស់ខ្លួន។
- ៣. តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាល នឹងត្រូវបានចងក្រងជា របាយការណ៍ដែលអាច ឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដាន ជម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សា ឃុំ សង្កាត់ និង ការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd។

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖

១-លោក **ហួង ឃឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

¹ No 027

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)
ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌ តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការបោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួក ទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។